

S O F I T E L
HOTELS & RESORTS

PHNOM PENH PHOKEETHRA

អាពាហ៍ពិពាហ៍ដ៏អស្ចារ្យ





ប្រារព្ធកម្មវិធីដ៏អស្ចារ្យនៅ សណ្ឋាគារសូហ្វីតែល



ពិធីរៀបអាពាហ៍ពិពាហ៍នៃក្តីសុបិនរបស់អ្នកកំពុងរង់ចាំអ្នកនៅទីកន្លែងដ៏ប្រណិតជាមួយនឹងទីតាំងដ៏ល្អបំផុត។ ស្ថិតនៅតាមដងទន្លេ អមជាមួយនឹងសួនច្បារដ៏ស្រស់បំព្រង សណ្ឋាគារ សូហ្វីតែលភ្នំពេញគឺត្រឹមត្រូវ គឺជាកន្លែងរៀបចំអាពាហ៍ពិពាហ៍ដ៏សក្តិសមបំផុត សម្រាប់លោកអ្នក។ បន្ទប់សាល Ballroom ដ៏ធំបំផុត ដែលតុបតែងយ៉ាងល្អប្រណិត រួមជាមួយអ្នកជំនាញឯកទេសរៀបចំកម្មវិធី និងធ្វើឲ្យអាពាហ៍ពិពាហ៍របស់លោកអ្នកមានភាពឱឡារិក ដែលមិនអាចបំភ្លេចបាន។

អ្នកជំនាញរៀបចំកម្មវិធីរបស់យើងនឹងផ្តល់ជូនលោកអ្នកនូវជម្រើសជាច្រើនដែលផ្តល់ភាពងាយស្រួលសម្រាប់ការរៀបចំអាពាហ៍ពិពាហ៍របស់លោកអ្នក។ សណ្ឋាគារសូហ្វីតែលដែលរចនាឡើងតាមរចនាបថបារាំង ដ៏ល្បីល្បាញមួយនេះ មានទីតាំងស្ថិតនៅក្បែរ តំបន់ទេសចរណ៍ និង តំបន់សំខាន់ៗផ្សេងៗទៀត។

នៅក្នុងសណ្ឋាគារក៏មានភោជនីយដ្ឋាននិងបារជាច្រើន រួមបញ្ចូលទាំង អាងហែលទឹកពីរកន្លែង ក្តីបក្សី និងកន្លែងរៀបចំព្រឹត្តិការណ៍ធំៗ សំខាន់ៗ ផងដែរ។

ការរៀបចំយ៉ាងល្អឥតខ្ចោះសម្រាប់លោកអ្នក



អ្នកគ្រប់គ្រងកម្មវិធីរបស់យើងតាំងចិត្តយ៉ាងមុតមាំក្នុងការរៀបចំថ្ងៃពិសេសរបស់អ្នកឲ្យសម្រេចបានយ៉ាងជោគជ័យ។ ចាប់តាំងពីជំនួបលើកដំបូងរហូតដល់ថ្ងៃពិសេសរបស់អ្នក ក្រុមការងារជាង ៤០០ នាក់របស់យើង ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូននូវបទពិសោធន៍ និង សេវាកម្ម ដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។

រាល់ព័ត៌មានលម្អិតទាំងអស់នឹងត្រូវបានរៀបចំយ៉ាងច្បាស់លាស់តាមតម្រូវការរបស់អ្នក ដែលធានាផ្តល់ជូននូវកម្មវិធីអាពាហ៍ពិពាហ៍ដែលមិនអាចបំភ្លេចបាន។ សណ្ឋាគារក៏មានការផ្តល់ជូននូវសេវាកម្មរថយន្តទំនើបសម្រាប់ការធ្វើដំណើររបស់លោកអ្នកពីផ្ទះទៅសណ្ឋាគារ និង ការផ្តល់ជូននូវបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ផងដែរ។

លោកអ្នកក៏អាចជ្រើសរើសមុខម្ហូប និង នំអាពាហ៍ពិពាហ៍ តាមក្តីប្រាថ្នា។ លើសពីនេះទៀត ក្រុមអ្នករៀបចំផ្តារបស់យើងនឹងរៀបចំតុបតែងផ្កាដ៏ស្រស់បំព្រងគួរជាទីគយគន់សម្រាប់កម្មវិធីរបស់លោកអ្នកផងដែរ។









ជម្រើសទឹកផ្លែឈើដែលមានតែមួយគត់

សម្រាប់កម្មវិធី ដឹកនាំរបស់លោកអ្នក សូមកុំភ្លេច សណ្ឋាគារ សូហ្វីតែល



ភាពរួមនៃទឹក និង ប្រណិតភាព

គោលនយោបាយដ៏គ្រប់គ្រាន់ Do Forni ត្រូវបាន គុបតែងឡើងយ៉ាងល្អប្រណិត ដែលផ្តល់ជូននូវបរិយាកាស រួមនៃទឹក
ស្រស់ស្រាយបន្តិចបន្តួច។ គោលនយោបាយដ៏គ្រប់គ្រាន់អាចទទួលបានរហូតដល់ ៧០ នាក់ផងដែរ។

ធម្មជាតិ និង ស្ថានភាព

ប្រារព្ធកម្មវិធីនៃស្រលាញ់របស់លោកអ្នក នៅក្នុងស្ថានភាពដ៏ស្រស់ត្រកាលរបស់យើង ដែលអាចទទួលបាន រហូតដល់
១៥០០ នាក់។

បុណ្យ បែប ទាន់សម័យ

គោលនយោបាយដ៏គ្រប់គ្រាន់ Fu Lu Zu មានការគុបតែងយ៉ាងល្អប្រណិតបែបបុណ្យទាន់សម័យដែលអាចទទួលបានរហូតដល់ ៨០ នាក់។

កម្មវិធី ជាប់អាងហែលទឹក

ទីធ្លាអាងហែលទឹក របស់យើងផ្តល់ជូននូវបរិយាកាស ស្រស់បំព្រង ជាមួយនឹង ខ្យល់ត្រជាក់ពីដងទន្លេ ស្ថិតិសមសម្រាប់ការ
រៀបចំកម្មវិធី បែបរួមនៃទឹក។

បន្ទប់ ភូមិភាគ ជាន់ទី ១២

ជាន់ទី១២ ទទួលបានភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ ដែលស្ថិតនៅជាន់ខ្ពស់បំផុតនៃសណ្ឋាគារ និង ជាន់ទី១២ ទទួលបាន
សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍លក្ខណៈគ្រួសារ ដែលទទួលបានរហូតដល់ ៧០ នាក់។

រាត្រីក្របទឹកឃ្មុំ ដ៏អស្ចារ្យ

ជ្រើសរើសកន្លែងរៀនទឹកដ៏ល្អឥតខ្ចោះសម្រាប់រាត្រីក្របទឹកឃ្មុំរបស់អ្នកនៅក្នុងបន្ទប់ដ៏ប្រណិតនៅ សណ្ឋាគារសូហ្វីតែលទាំងពីរ ក្នុងប្រទេសកម្ពុជា។ រីករាយជាមួយដំណើរការកំសាន្តទៅកាន់ប្រទេសថៃ នៅ រីសត សូហ្វីតែលក្រាប៊ីភូគីត្រា ឬ រីសត ណូវ៉ូតែលភូគីត្រា ភូគីត្រា។



រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ភ្នំពេញដែលជាទីរាជធានីនៃប្រទេសកម្ពុជា បានរីកចម្រើនក្លាយទីក្រុងដ៏ស្រស់ស្អាតសម្រាប់ការកំសាន្តផ្សេងៗ។

ទីក្រុងសៀមរាប ប្រទេសកម្ពុជា

ប្រាសាទអង្គរវត្តគឺជាបេះដូងនិងដួងព្រលឹងនៃប្រជាជនកម្ពុជា ហើយក៏ជាទីជាកន្លែងទេសចរណ៍មួយដ៏សំខាន់ផងដែរ។ ភ្ញៀវទេសចរ នឹងមានក្តីសប្បាយរីករាយក្នុងការទស្សនា ប្រាសាទ និង បរិវេណជុំវិញប្រាសាទ។

កោះក្រាប៊ី ប្រទេសថៃ

កោះក្រាប៊ី ផ្តល់ជូននូវការសម្រាកលំហែកាយដ៏ល្អឥតខ្ចោះ ដែលមានភោជនីយដ្ឋាន ស្ប៉ា កីឡាវាយកូនឃ្លោលនិង ដំណើរកំសាន្តតាមទូក។

ខេត្តភូមិភាគ ប្រទេសថៃ

ខេត្តភូមិភាគគឺជាទីកន្លែងប្រវត្តិសាស្ត្រមួយដែលប្រមូលផ្តុំទៅដោយកន្លែងកំសាន្តជាច្រើនដូចជា កោះស្អាតៗ ឆ្នេរសមុទ្រដ៏ស្រស់ត្រកាល ភោជនីយដ្ឋានប្រណិតៗ និង កន្លែងកម្សាន្តជាច្រើនទៀត។

ទីក្រុង ប៉ារីស ប្រទេសបារាំង

ប៉ារីសជារាជធានីនៃសេចក្តីស្រឡាញ់ដែលជាទិសដៅទេសចរណ៍ និង ទីកន្លែងក្របទឹកឃ្មុំដ៏ល្អឥតខ្ចោះសម្រាប់គូស្នេហ៍ដែលទើបរៀប អាពាហ៍ពិពាហ៍ថ្មីៗ។ ទទួលបានសេចក្តីរីករាយអស់អស់អស់នៅក្បែរ ប៉េរី ឡី គឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។



Sofitel Phnom Penh Phokeethra, Cambodia



Sofitel Angkor Phokeethra Golf & Spa Resort, Cambodia



Sofitel Krabi Phokeethra Golf & Spa Resort, Thailand



Paris, France

សាលភូគីត្រា GRAND BALLROOM

ទីកន្លែងដ៏ល្អបំផុតសម្រាប់ការប្រារព្ធកម្មវិធីផ្សេងៗ



សាលភូគីត្រា Grand Ballroom គឺជាសាលទទួលភ្ញៀវដ៏ធំបំផុតមួយនៅក្នុងរាជធានីភ្នំពេញដែលសក្តិសម ឥតខ្ចោះសម្រាប់កម្មវិធីគ្រប់ប្រភេទ ចាប់ពីកិច្ចប្រជុំ រហូតដល់ ពិធីមង្គលការ និង ការតាំងពិព័រណ៍ផលិតផលផ្សេងៗ។ សាលនេះត្រូវបាន រៀបចំឡើងដោយគ្រឿងសង្ហារឹមដ៏ប្រណិត ជាមួយនឹង ពិធានខ្ពស់ ចង្អៀងគ្រឿងស្អាតយ៉ាងស្រស់ស្អាត និង ទាន់សម័យ។

សាលភូគីត្រា Grand Ballroom មានទំហំ រហូតដល់ ១៤០០ ម៉ែត្រការ៉េ អាចផ្ទុកមនុស្សបានរហូតដល់ទៅ ១៥០០ នាក់ ហើយសាលនេះក៏បានបំពាក់ដោយឧបករណ៍អេឡិចត្រូនិចទំនើបៗ ជំនួយដល់ប្រព័ន្ធសម្លេងនិងភ្លើងផងដែរ។






ប្រព័ន្ធក្លែង



ភាពសាមញ្ញ - សណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ផ្តល់ជូននូវប្រព័ន្ធក្លែងបំភ្លឺច្បាស់ ដែលអាចផ្លាស់ប្តូរទៅតាម បែបផែនការកម្មវិធី។

ភាពសន្សំសំចៃ - ប្រព័ន្ធក្លែងបំភ្លឺរបស់យើងត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃ ហើយយើងក៏ផ្តល់ជូនវិស្វកម្មបច្ចេកទេសជាច្រើនរូបផងដែរ សម្រាប់ការគ្រប់គ្រងប្រព័ន្ធក្លែង ពេលប្រារព្ធកម្មវិធី។

ភាពអស្ចារ្យ - បច្ចេកវិទ្យាក្លែងបំភ្លឺទំនើបបំផុតពីប្រទេសជប៉ុន ដែលផ្តល់ជូនពិសេស សម្រាប់ការបំភ្លឺ សាល
Grand Ballroom ជាមួយនឹងពណ៌ដ៏ស្រស់បំព្រង។



សេវាកម្មបម្រើម្ហូបអាហារ



សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ផ្តល់ជូននូវមុខម្ហូបជាច្រើនជម្រើស រួមមានមុខម្ហូបខ្មែរ អឺរ៉ុប និង ចិនផងដែរ។ ក្រុមមេចុងភៅជំនាញ និង ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ មកពីប្រទេសផ្សេងៗគ្នា រួមមាន បារាំង អ៊ីតាលី កម្ពុជា ជប៉ុន ឥណ្ឌា ថៃ និង ចិន។ យើងក៏អាចអញ្ជើញ មេចុងភៅល្បីៗលំដាប់អន្តរជាតិ ដូចជាចុងភៅមកពីកម្មវិធី Michelin Chef សម្រាប់ថ្ងៃពិសេស របស់អ្នកក្នុងតម្លៃមួយសមស្របផងដែរ។

លោកអ្នកក៏អាចជ្រើសរើស នូវមុខម្ហូបដែលលោកអ្នកពេញចិត្ត ក្នុងថ្ងៃពិសេស ដើម្បីធ្វើឱ្យភ្ញៀវទាំងអស់ទទួលបានមុខម្ហូបប្លែកៗ និង ឆ្ងាញ់ពិសា។ យើងក៏នឹងរៀបចំឱ្យលោកអ្នកនូវការភ្ជួរ មុខម្ហូបដែលបានជ្រើសរើសដើម្បីផ្តល់ភាពងាយស្រួលដល់ការសម្រេចចិត្ត របស់អ្នកមុនពេលថ្ងៃអាពាហ៍ពិពាហ៍ផងដែរ។





កញ្ចប់កម្មវិធីអាពាហ៍ពិពាហ៍ពេលព្រឹកតាមបែបប្រពៃណីខ្មែរ



អ្នកគ្រប់គ្រងកម្មវិធីផ្ទាល់ខ្លួន រួមទាំងសេវាកម្មបែបឯកជន
ការប្រើប្រាស់សាល Ballroom ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់
អាហារពេលព្រឹកបែបប្រពៃណីខ្មែរ ចំនួន ១២តុ ឬ ១២០នាក់
ការទទួលទានកាហ្វេ តែ និងទឹកគ្មានកំណត់រយៈពេល៣ម៉ោង
ការរៀបចំតុអាហារសម្រាប់ ១០នាក់ ជាមួយនឹងកម្រាលតុនិងកៅអីពណ៌ស លម្អដោយផ្កាស្រស់
បន្ទប់ផ្លាស់សម្លៀកបំពាក់ប្រកបដោយធាតុសុភាពសម្រាប់កូនកម្លោះ និងកូនក្រមុំ
ផ្ទាំងបញ្ចាំងស្វាយ និងម៉ាស៊ីនបញ្ចាំងស្វាយចំនួន ២
សាលបំពាក់ដោយប្រព័ន្ធក្លើង ចង្កៀងគ្រីស្ទាល់ និងស្បៀតឡាយ
កម្រាលព្រំក្រហមរៀបចំតាមបរិវេណមុខសាល Grand Ballroom



អាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះ

គ្រប់យ៉ាងដែលសណ្ឋាគារផ្តល់ជូន គឺជាឱកាសដើម្បីសាងនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន
សម្រាប់លោកអ្នក ក៏ដូចជាភ្ញៀវភ្នំពេញភូមិភាគក្រៅផងដែរ។



ជម្រើសស្រាជីសម្បូរបែប

បញ្ជីមីនុយស្រាដែលមានតែមួយគត់នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូមិភាគក្រៅ រៀបរៀងដោយផ្ទាល់ពី
អ្នកឯកទេសស្រា មកពីបរទេស

ការកម្សាន្ត

ការជួលព្យាណូ

ក្រុមតន្ត្រីសម័យនិងបុរាណ

របាំជូនពរ

របាំអប្សរា

ផ្កា

បាច់ផ្កាសម្រាប់កូនក្រមុំ និងផ្កាសៀតហោប៉ៅ

ផ្កាលើកៅអី

ផ្កាលើតុអាហារ

ផ្កានៅក្លោងទ្វារ

ផ្កាអមផ្លូវដើរកូនក្រមុំ

សេវាកម្មផ្សេងៗ

សេវាកម្មថតរូប

សេវាថយន្តអាពាហ៍ពិពាហ៍

ការតុបតែងកម្មវិធីទៅតាមពណ៌ដែលចូលចិត្ត

ប្រព័ន្ធគ្រឿងពណ៌ពិសេស

សេវាកម្មបោះពុម្ព

កាដូពិសេស

កាត វី អាយ ភី ពិសេសសម្រាប់ការទទួលទានអាហារនៅសណ្ឋាគារ

ទទួលបានការបញ្ចុះតម្លៃ ១០% សម្រាប់ការទទួលទានអាហារនៅភោជនីយដ្ឋាន និង បារ

*ទទួលបានការបញ្ចុះតម្លៃ ១០% សម្រាប់ការប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍សម្រាប់មនុស្សពីរនាក់ នៅ
សណ្ឋាគារសូហ្វីតែលភ្នំពេញភូមិភាគក្រៅដែលមានសុពលភាពមួយឆ្នាំ (សម្រាប់កញ្ចប់ ពេជ្រ និង ផ្កាភ្លឺ)។



SOFITEL PHNOM PENH PHOKEETHRA

26 Old August Site Sothearos Boulevard Sangkat Tonle Bassac, 12301 Phnom Penh, Cambodia
WWW.SOFITEL-PHNOMPENH-PHOKEETHRA.COM
Tel: (+855) 23 999 200 | Fax: (+855) 23 999 211